



តើថ្ងៃនេះជាថ្ងៃអ្វី?

Vannia Rizky Santoso

Vannia Rizky Santoso

Let's  Read

 The Asia Foundation



អរុណស្មត្ថី!! ថ្ងៃនេះកូនខ្លាឃ្មុំ បេបេ មានអារម្មណ៍រីករាយជា
ខ្លាំង។



ច្បាស់ជាមានអ្វីមួយដែលគួរឱ្យរំភើបរង់ចាំគាត់ហើយ។



អូ! គ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទេ? ទាំងអស់គ្នាទៅណា
អស់ហើយ?



ខ្លាឃ្មុំ បេបេ សួរទៅម៉ាកំរបស់វា "ម៉ាកំ! ម៉ាកំដឹងថាថ្ងៃនេះជាថ្ងៃអ្វីទេ? "

ម៉ាកំរបស់ខ្លាឃ្មុំ បេបេ បានឆ្លើយតបថាវិញថា "ថ្ងៃនេះគឺជាថ្ងៃចម្អិនម្ហូប"

អូ!ម៉ាកំភ្លេចហើយ។



ខ្លាឃ្មុំ បេបេ ក៏រត់ទៅសួរបងស្រីទៀតថា "បងស្រី! មានដឹងថា ថ្ងៃនេះជាថ្ងៃអ្វីទេ?"

បងស្រីក៏ឆ្លើយថា "ថ្ងៃនេះគឺជាថ្ងៃគួរគំនូរ"

ខ្លាឃ្មុំ បេបេ ឆ្ងល់ណាស់ថាហេតុអ្វីបានជាបងស្រីរបស់វាមិនចាំ?



ខ្លាឃ្មុំ បេបេ ទៅសួរម្ចាស់ប្រុសតូចរបស់វាថា “តើថ្ងៃនេះជាថ្ងៃអ្វី?”
ម្ចាស់ប្រុសរបស់វាឆ្លើយថា “បាល់!បាល់!”។



មិត្តភក្តិរបស់ខ្លាឃ្នុំ បេបេ ប្រហែលជាចាំ!



ខ្លាឃ្មុំ បេបេ សួរទន្សាយថា "ទន្សាយ! តើថ្ងៃនេះជាថ្ងៃអ្វី?"
ទន្សាយឆ្លើយថា ថ្ងៃនេះជាថ្ងៃដេរប៉ាក។



ខ្លាឃ្មុំ បេបេ ក៏ទៅសួរមិត្តក្មាន់បន្តទៀតថា "តើថ្ងៃនេះជាថ្ងៃអ្វី?"
ក្មាន់បានឆ្លើយថា "ថ្ងៃនេះជាថ្ងៃប្រមូលផលដំណាំ"។ ខ្លាឃ្មុំ បេ
បេ ចាប់ផ្តើមកើតទុក្ខ។



ពេលសួរសំនួរដដែលទៅមិត្តស្វា មិត្តស្វាក៏ឆ្លើយថា “ថ្ងៃនេះជាថ្ងៃបេះដូងឈើ។”

មិត្តកង្កែបក៏បានឆ្លើយដែរថា “ថ្ងៃនេះជាថ្ងៃច្រៀងលេង។”

មិត្តដំរីក៏បានឆ្លើយដែរថា “ថ្ងៃនេះជាថ្ងៃអានសៀវភៅ។”



មិនមាននរណាម្នាក់ចាំថា ថ្ងៃនេះជាថ្ងៃពិសេសរបស់ខ្លាឃ្មុំ បេបេ ឡើយ!



ខ្លាឃ្មុំ បេបេ កើតទុក្ខផង និងអស់កម្លាំងផង។



វិករាយថ្ងៃកំណើត បេបេ។



តាមការពិត គ្រប់គ្នាសុទ្ធតែចាំថ្ងៃកំណើតរបស់ខ្លួនឃុំ បេបេ។ វា
សប្បាយរីករាយជាខ្លាំង។



ចប់

Brought to you by



The Asia Foundation

Let's Read is an initiative of The Asia Foundation's Books for Asia program that fosters young readers in Asia and the Pacific.

booksforasia.org

To read more books like this and get further information about this book, visit letsreadasia.org

Original Story

Hari Apakah Ini? (What Day Is It?), Author: Vannia Rizky Santoso.

Illustrator: Vannia Rizky Santoso. Published by The Asia

Foundation - Let's Read, © The Asia Foundation - Let's Read.

Released under CC BY-NC 4.0.

This work is a modified version of the original story. © The Asia Foundation, 2018. Some rights reserved. Released under CC BY-NC 4.0.



For full terms of use and attribution,

<http://creativecommons.org/licenses/by-nc/4.0/>

Contributing translators: Somey Chheang, Solyda Say, and Nhean Socheat